

ពិធីការសម្រាប់ផែនការគ្រប់គ្រងការប៉ះពាល់នៃជំងឺ COVID-19 នៅក្នុងទីកន្លែងថែទាំ និងអប់រំកុមារតូច

បច្ចុប្បន្នភាពថ្មី៖ (សេចក្តីកែសម្រួលត្រូវបានពន្លឿនជាពណ៌លឿង)

12/28/20

- មជ្ឈមណ្ឌល ECC នានាត្រូវជូនដំណឹងដល់ DPH អំពីគ្រប់ករណីនៃជំងឺ COVID-19 ក្នុងចំណោមនិយោជិកនិងកុមារដែលស្ថិតនៅកន្លែងនោះក្នុងរយៈពេល ១៤ ថ្ងៃមុនពេលមានជំងឺ។ ករណីដែលស្ថិតនៅកន្លែងលើសពីរយៈពេល ១៤ ថ្ងៃមុនពេលមានជំងឺមិនចាំបាច់រាយការណ៍ទៅ DPH ដោយមជ្ឈមណ្ឌល ECE ។
- និយមន័យនៃទំនាក់ទំនងជិតស្និទ្ធត្រូវបានធ្វើបច្ចុប្បន្នភាពដើម្បីរួមបញ្ចូល៖ (1) ស្ថិតក្នុងចម្ងាយ 6 ហ្វីតនៃអ្នកផ្ទុកមេរោគក្នុងរយៈពេលសរុប 15 នាទីឬលើសពីនេះក្នុងកំឡុងពេល 24 ម៉ោង (2) អ្នកដែលមានវត្តមាននៅក្នុងក្រុមអ្នករួមថ្នាក់ ឬ ថ្នាក់រៀនជាមួយអ្នកផ្ទុកមេរោគក្នុងអំឡុងពេលដូចគ្នា។
- រយៈពេលនៃការដាក់ឱ្យនៅដាច់ដោយឡែកពីគេ(ចត្តាឡីស័ក)សម្រាប់បុគ្គលដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺ COVID-19 ត្រូវបានកាត់បន្ថយ។ ទំនាក់ទំនងជិតស្និទ្ធដែលនៅតែមិនមានចេញរោគសញ្ញាអាចត្រូវបានឱ្យចេញពីការនៅដាច់ពីគេបន្ទាប់ពីថ្ងៃទី 10 ប៉ុន្តែត្រូវបន្តតាមដានសុខភាពរបស់ពួកគេ និង

ការឆ្លើយតបសុខភាពសាធារណៈមានគោលដៅដើម្បីគ្រប់គ្រងការប៉ះពាល់នៃជំងឺ COVID-19 នៅកម្រិតសហគមន៍ អាចជួយបង្កើនឥទ្ធិពលនៃការឆ្លើយតបនឹងជំងឺ COVID-19 របស់នាយកដ្ឋានសុខភាពសាធារណៈរបស់ខោនធី Los Angeles (DPH)។

អ្នកផ្តល់សេវាថែទាំ និងអប់រំកុមារតូច (ECE) គឺជាដៃគូសហគមន៍ដែលបានទុកចិត្ត ដែលអាចជួយ DPH កែលម្អភាពទាន់ពេលវេលា និងឥទ្ធិពលនៃការឆ្លើយតបសុខភាពសាធារណៈតាមរយៈការផ្តួចផ្តើមឆាប់រហ័សនៃផែនការគ្រប់គ្រងការប៉ះពាល់ (EMP) សម្រាប់ជំងឺ COVID-19។ ការអនុវត្តភ្លាមៗនៃ EMP បន្ទាប់ពីកំណត់អត្តសញ្ញាណករណីតែមួយនៃជំងឺ COVID-19 នៅមជ្ឈមណ្ឌល ECE អាចបង្កើនសមត្ថភាពក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺ COVID-19 និងទប់ស្កាត់កុំឱ្យករណីតែមួយនោះក្លាយជាការផ្ទុះជំងឺនៅទីកន្លែង។

ជំហានដើម្បីគ្រប់គ្រងការប៉ះពាល់ករណីជំងឺ COVID-19 ចំនួន 1, 2 និង 3 នៅទីកន្លែង ECE ត្រូវបានពិពណ៌នាខាងក្រោម និងសង្ខេបនៅក្នុងឧបសម្ព័ន្ធ A។ ដោយសារអ្នកផ្តល់សេវា ECE នឹងមានកម្រិតធនធានខុសៗគ្នាសម្រាប់ការគ្រប់គ្រងការប៉ះពាល់ជំងឺ COVID-19 ជំហានដែលចាំបាច់គឺជាធាតុចាំបាច់អប្បបរមា ដែលត្រូវតែរាប់បញ្ចូលក្នុង EMP។ ជំហាន ដែលបានណែនាំ រួមមានធាតុជាជម្រើសសម្រាប់ការគ្រប់គ្រងការប៉ះពាល់នៅពេលដែលមជ្ឈមណ្ឌលមានធនធានគ្រប់គ្រាន់។

សូមកត់សម្គាល់ថា ពាក្យ "មជ្ឈមណ្ឌល" "ទីតាំង" ឬ "ទីកន្លែង" សំដៅលើអ្នកផ្តល់សេវាថែទាំកុមារទាំងអស់ ដោយរាប់បញ្ចូលទាំងអ្នកផ្តល់សេវាថែទាំកុមារលក្ខណៈគ្រួសារ។ ពាក្យ "ករណី" ត្រូវបានប្រើដើម្បីសំដៅលើមនុស្សដែលជាប់ពាក់ព័ន្ធជាមួយទីកន្លែង ECE ដែលបានឆ្លងជំងឺ COVID-19។ នៅពេលដែលឯកសារនេះអំពាវនាវឱ្យមានសកម្មភាពទីកន្លែងសម្រាប់ករណី (ដូចជាការផ្តល់ការណែនាំ) គេគួរយល់ដឹងថា ករណីគឺជាបុគ្គលិកដែលបានប៉ះពាល់ ឬដឹកត្រូវ (ឬអ្នកផ្តល់ការថែទាំ/អាណាព្យាបាល) របស់កុមារដែលបានប៉ះពាល់។

ការធ្វើផែនការគ្រប់គ្រងការប៉ះពាល់មុនពេលកំណត់អត្តសញ្ញាណជំងឺ COVID-19 ចំនួន 1 ករណីនៅទីកន្លែង ECE

□ ចាំបាច់៖ អ្នកទំនាក់ទំនងករណីជំងឺ COVID-19 នៃមជ្ឈមណ្ឌល ECE ដែលបានចាត់តាំង ដែលដើរតួជាចំណុចទាក់ទងសម្រាប់ពិធីការសុវត្ថិភាពនៃជំងឺ COVID-19។ អ្នកដែលបានចាត់តាំង នឹងធ្វើឱ្យប្រាកដថាបុគ្គលិកគ្រួសារ និងកុមារទទួលបានការអប់រំអំពីជំងឺ COVID-19 និងដើរតួជាអ្នកទំនាក់ទំនងជាមួយ DPH សម្រាប់ការចែករំលែកព័ត៌មានតាមទីកន្លែង (site-level) ដើម្បីសម្រួលដល់សកម្មភាពសុខភាពសាធារណៈ។

□ ចាំបាច់៖ ទឹកនៃដង ECE ត្រូវតែធ្វើតាមការណែនាំរបស់ DPH លើមតិការសម្រេចចិត្ត ([Decision Pathways](#)) សម្រាប់អ្នកដែលពិនិត្យឃើញថាវិជ្ជមានសម្រាប់រោគសញ្ញាមុនពេលចូលទៅកាន់ទឹកនៃដង ECE ឬខណៈពេល នៅទឹកនៃដង ECE។

ការគ្រប់គ្រងការប៉ះពាល់សម្រាប់ជំងឺ COVID-19 ចំនួន 1 ករណីនៅទឹកនៃដង ECE

□ ចាំបាច់៖ បន្ទាប់ពីកំណត់អត្តសញ្ញាណករណីជំងឺ COVID-19 ដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ចំនួន 1 ករណី (កុមារ ឬបុគ្គលិក) អ្នកផ្តល់សេវា ECE ណែនាំឱ្យករណីអនុវត្តតាម ការណែនាំអំពីការដាក់ឱ្យនៅដាច់ដោយឡែកនៅផ្ទះ សម្រាប់ជំងឺ COVID-19 (ph.lacounty.gov/covidisolation)។

□ ចាំបាច់៖ អ្នកផ្តល់សេវា ECE ជម្រាបជូនដល់ករណីថា DPH នឹងទាក់ទងករណីដោយផ្ទាល់ជាមួយករណីតាមរយៈ កម្មវិធីស៊ើបអង្កេតការប៉ះពាល់ និងករណី DPH (DPH Case and Contact Investigation Program) ដើម្បី ប្រមូលព័ត៌មានបន្ថែម និងចេញសេចក្តីបង្គាប់របស់មន្ត្រីសុខាភិបាលសម្រាប់ការដាក់ករណីឱ្យនៅដាច់ដោយឡែក។

□ ចាំបាច់៖ អ្នកទំនាក់ទំនងករណីជំងឺ COVID-19 នៃមជ្ឈមណ្ឌល ECE ត្រូវជូនដំណឹងដល់នាយកដ្ឋានសុខភាពសាធារណៈអំពីគ្រប់ករណីនៃជំងឺ COVID-19 ក្នុងចំណោមនិយោជិក និង កុមារដែលស្ថិតនៅកន្លែងនោះក្នុងរយៈពេល 14 ថ្ងៃមុនពេលមានជំងឺ និងអ្នកដែលមានការប៉ះពាល់ជាមួយអ្នកផ្ទុកជំងឺ។ បញ្ជូនព័ត៌មាននេះតាមរយៈសារអេឡិចត្រូនិចដោយបំពេញ [COVID-19 Case and Contact Line List for the Educational Sector](#) [ករណី COVID-19 និង បញ្ជីទំនាក់ទំនងសម្រាប់ផ្នែកអប់រំ] និងបញ្ជូន បញ្ជីទំនាក់ទំនងពេញលេញទៅ [ACDC-Education@ ph.lacounty.gov](mailto:ACDC-Education@ph.lacounty.gov) ក្នុងរយៈពេល 1 ថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពីបានជូនដំណឹងអំពីករណី។

- ករណីត្រូវបានចាត់ទុកថាអាចចម្លងមេរោគចាប់ពី 2 ថ្ងៃ មុនពេលពួកគេចេញរោគសញ្ញាដំបូងរហូតដល់ ពេលដែលពួកគេលែងត្រូវបានគ្រប់គ្រងឱ្យដាក់ខ្លួនឱ្យនៅដាច់ដោយឡែក (ឧ. មិនមានអាការៈគ្រុនក្តៅរយៈពេល យ៉ាងតិច 24 ម៉ោង ដោយមិនប្រើថ្នាំបញ្ចុះកម្ដៅ ហើយរោគសញ្ញាផ្សេងៗបានរលាយ និងយ៉ាងតិចបំផុត 10 ថ្ងៃ បានកន្លងផុតចាប់តាំងពីពេលចេញរោគសញ្ញាដំបូង)។ ជនដែលបានធ្វើតេស្តជំងឺ COVID-19 វិជ្ជមាន ប៉ុន្តែគ្មានរោគសញ្ញា ត្រូវបានចាត់ទុកថាអាចចម្លងមេរោគចាប់ពី 2 ថ្ងៃ មុនពេលពួកគេធ្វើតេស្តរហូតដល់ 10 ថ្ងៃបន្ទាប់ពីការធ្វើ តេស្តរបស់ពួកគេ។
- បុគ្គលម្នាក់ត្រូវបានចាត់ទុកថាបានប៉ះពាល់បើសិនជាពួកគេត្រូវតាមចំណុចមួយក្នុងចំណោមចំណុច ខាងក្រោម៖
 - បុគ្គលដែលស្ថិតក្នុងកំលាំង 6 ហ្វីតពីមនុស្សរយៈពេលសរុប 15 នាទីឬលើសពីនេះក្នុងកំឡុងពេល 24 ម៉ោង ទោះបីជាបានពាក់ម៉ាស់មុខមិនមែនវេជ្ជសាស្ត្រក៏ដោយ។
 - បុគ្គលដែលបានប៉ះពាល់ដោយមិនបានការពារជាមួយសារធាតុរាវនៃរាងកាយ និង/ឬសារធាតុ បញ្ចេញរបស់ជនដែលបានបញ្ជាក់ថា ឬសង្ស័យថាមាន ជំងឺ COVID-19 (ឧ. ត្រូវបានក្អក ឬកណ្តាស់ដាក់ ការប្រើគ្រឿង បរិភោគអាហាររួមគ្នា ឬទឹកមាត់ ឬផ្តល់ការថែទាំ ដោយមិនបានប្រើឧបករណ៍ការពារត្រឹមត្រូវ)។

អ្នកដែលមានវត្តមាននៅក្នុងក្រុមអ្នករួមថ្នាក់ ឬ ថ្នាក់រៀនជាមួយអ្នកផ្ទុកមេរោគក្នុងអំឡុងពេលឆ្លងត្រូវបានចាត់ទុកថាទំនាក់ទំនងជិតស្និទ្ធនៅពេលនេះ។

□ ចាំបាច់៖ កុមារ និងបុគ្គលិកដែលត្រូវបានកំណត់អត្តសញ្ញាណថាបានប៉ះពាល់ជាមួយករណីនៅទឹកនៃដង ត្រូវបាន ជូនដំណឹងដោយ អ្នកផ្តល់សេវា ECE តាមរយៈលិខិត ឬយុទ្ធសាស្ត្រទំនាក់ទំនងផ្សេងៗទៀត។ គំរូលិខិតជូនដំណឹង អំពីការប៉ះពាល់គឺមាននៅ៖ [គំរូលិខិតជូនដំណឹងអំពីជំងឺ COVID-19 សម្រាប់ទឹកនៃដងអប់រំ \(COVID-19 Template Notification Letters for Education Settings\)](#)។ ការជូនដំណឹងអំពីការប៉ះពាល់គួររាប់បញ្ចូលសារដូចខាងក្រោម៖

- បុគ្គលិក និង កុមារ ដែលបានប៉ះពាល់ជាមួយករណីគួរធ្វើតេស្តរកជំងឺ COVID-19 មិនថាពួកគេមានរោគសញ្ញា ឬក៏អត់នោះទេ ហើយជូនដំណឹងដល់អ្នកផ្តល់សេវា ECE អំពីលទ្ធផលតេស្ត។ នេះនឹងកំណត់ពីកម្រិតរីករាលដាល នៃជំងឺនៅទឹកនៃដង ECE និងដើរក្តជាមូលដ្ឋានសម្រាប់វិធានការណ៍គ្រប់គ្រងបន្ថែម។ ធនធានធ្វើតេស្តរួមមាន៖ សេវាកម្មសុខភាពបុគ្គលិក ឬសេវាកម្មសុខភាពការងារ អ្នកផ្តល់សេវាថែទាំសុខភាពផ្ទាល់ខ្លួន ទីតាំងធ្វើតេស្ត សហគមន៍៖ covid19.lacounty.gov/testing។ បុគ្គលដែលត្រូវការជំនួយក្នុងការស្វែងរកសេវាថែទាំសុខភាព អាច ទូរសព្ទទៅខ្សែទូរសព្ទព័ត៌មានរបស់ខោនធី Los Angeles តាមរយៈលេខ 2-1-1 ដែលអាចទាក់ទងបាន 24/7។

- បុគ្គលិក និងកុមារដែលបានប៉ះពាល់ គួរធ្វើចត្តាឡីស័ក(នៅដាច់ដោយឡែកពីគេ) (នៅផ្ទះ ឬនៅកន្លែងស្នាក់នៅផ្សេងទៀតដែលនៅដាច់ពីអ្នកផ្សេងទៀត) និង តាមដានរោគសញ្ញារយៈពេល 10 ថ្ងៃបន្ទាប់ពីការប៉ះពាល់ចុងក្រោយរបស់ពួកគេជាមួយអង្គុយពេលឆ្លងជំងឺ (ដូចដែលបានបញ្ជាក់ខាងលើ) ទោះបីពួកគេទទួលបានលទ្ធផលតេស្តអវិជ្ជមានអង្គុយពេលនៅដាច់ពីគេក៏ដោយ។ ប្រសិនបើពួកគេនៅតែមិនចេញរោគសញ្ញា ពួកគេត្រូវបានឱ្យចេញពីការនៅដាច់ពីគេបន្ទាប់ពីថ្ងៃទី 10 ប៉ុន្តែត្រូវតែបន្តតាមដានសុខភាពរបស់ពួកគេ និង ប្រកាន់ខ្ជាប់យ៉ាងតឹងរឹងនូវការប្រុងប្រយ័ត្នការពារបង្ការជំងឺ COVID-19 រហូតដល់ថ្ងៃទី 14 ។ សេចក្តីសម្គាល់៖ បុគ្គលដែលធ្វើតេស្តអវិជ្ជមានអាចនឹងកើតជំងឺនៅពេលក្រោយ ដោយមានបុគ្គលរោគសញ្ញា បើសិនជាបានធ្វើតេស្តក្នុងអង្គុយពេលរយៈពេលសម្ងំ (ឧ. រយៈពេលចន្លោះពីការប៉ះពាល់ដល់ ការចាប់ផ្តើមកើតជំងឺ)។ ការណែនាំអំពីការនៅដាច់ពីគេនៅផ្ទះសម្រាប់ជំងឺ COVID-19 គឺមាននៅ ph.lacounty.gov/covidquarantine។
- DPH នឹងទាក់ទងបុគ្គលិក និងកុមារដែលបានប៉ះពាល់តាមរយៈកម្មវិធីស៊ើបអង្កេតការប៉ះពាល់ និងករណី DPH ដើម្បី ប្រមូលព័ត៌មានបន្ថែម និងចេញសេចក្តីបង្គាប់របស់មន្ត្រីសុខាភិបាលសម្រាប់ការដាក់ឱ្យនៅដាច់ពីគេ។

☐ បានណែនាំ៖ អ្នកផ្តល់សេវា ECE នឹងកំណត់ថាតើចាំបាច់ត្រូវធ្វើការជូនដំណឹងបន្ថែមដល់សហគមន៍មជ្ឈមណ្ឌល ECE ទូលំទូលាយជាងមុនអំពីការប៉ះពាល់នៅទីកន្លែង និងការប្រុងប្រយ័ត្នដែលកំពុងត្រូវបានអនុវត្តដើម្បីទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID-19។ គំរូលិខិតជូនដំណឹងទូទៅគឺមាននៅ៖ [គំរូលិខិតជូនដំណឹងអំពីជំងឺ COVID-19 សម្រាប់ទីកន្លែងអប់រំ \(COVID -19 Template Notification Letters for Education Settings\)](#)។

ការគ្រប់គ្រងការប៉ះពាល់សម្រាប់ករណីជំងឺ COVID-19 ចំនួន 2 នៅទីកន្លែង ECE ក្នុងរយៈពេល 14 ថ្ងៃ

☐ ចាំបាច់៖ បន្ទាប់ពីកំណត់អត្តសញ្ញាណករណីដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ចំនួន 2 ករណី (កុមារ និង/ឬបុគ្គលិក) ក្នុងរយៈពេល 14 ថ្ងៃ អ្នកផ្តល់សេវា ECE អនុវត្តតាមជំហាន ដែលចាំបាច់សម្រាប់ករណីដែល បានបញ្ជាក់ចំនួន 1 ករណី។

☐ បានណែនាំ៖ អ្នកផ្តល់សេវា ECE កំណត់ថាតើករណីដែលបានបញ្ជាក់ទាំង 2 មានការទាក់ទងនឹងការរីករាលដាល នៃជំងឺឬក៏អត់ ដែលមានន័យថាបុគ្គលដែលបានប៉ះពាល់ទាំងពីរមានវត្តមាននៅទីកន្លែងដូចគ្នាក្នុងពេលតែមួយ ខណៈពេលឆ្លង។*

*ករណីត្រូវបានចាត់ទុកថាអាចចម្លងមេរោគចាប់ពី 2 ថ្ងៃមុនពេលចេញរោគសញ្ញាដំបូងរហូតដល់ពេលដែលពួកគេ លែងត្រូវបានតម្រូវឱ្យដាក់ខ្លួនឱ្យនៅដាច់ដោយឡែក (ឧ. មិនមានអាការៈគ្រុនក្តៅរយៈពេលយ៉ាងតិច 24 ម៉ោង ដោយមិនប្រើថ្នាំបញ្ចុះកម្ដៅ ហើយរោគសញ្ញាបានធូរស្រាល និងយ៉ាងតិចបំផុត 10 ថ្ងៃបានកន្លងផុត ចាប់តាំងពីពេលចេញរោគសញ្ញាដំបូង)។ ជនដែលបានធ្វើតេស្តជំងឺ COVID-19 វិជ្ជមាន ប៉ុន្តែគ្មានរោគសញ្ញា ត្រូវបានចាត់ទុកថាអាចចម្លងមេរោគចាប់ពី 2 ថ្ងៃមុនពេលពួកគេធ្វើតេស្តរហូតដល់ 10 ថ្ងៃបន្ទាប់ពីការធ្វើតេស្តរបស់ពួកគេ។

- ការកំណត់ពីការទាក់ទងនឹងការរីករាលដាលនៃជំងឺរវាងករណី អាចនឹងតម្រូវឱ្យមានការស៊ើបអង្កេតបន្ថែម ដើម្បីវាយតម្លៃប្រតិការប៉ះពាល់ និងកំណត់ទីកន្លែង និងមនុស្សដែលអាចមានទាំងអស់ ដែលអាចត្រូវបានប៉ះពាល់ ជាមួយករណីខណៈពេលឆ្លងនៅកន្លែង។ សូមកត់សម្គាល់ថា៖ ករណីដែលទាក់ទងនឹងការរីករាលដាលនៃជំងឺ រួមមានបុគ្គលមានទំនាក់ទំនងដែលអាចកំណត់បានទៅនឹងគ្នាទៅវិញទៅមក ដូចជាការប្រើប្រាស់កន្លែងជួបប្រជុំរួមគ្នា (ឧ. នៅក្នុងថ្នាក់រៀន ការិយាល័យ ឬការជួបជុំគ្នាជាដើម) ដែលបង្ហាញពីលទ្ធភាពខ្ពស់នៃការរីករាលដាលនៃជំងឺដែលមានទំនាក់ទំនងគ្នានៅក្នុងកន្លែងនោះ ជាជាងការឆ្លងដាច់ដោយពីគ្នាពីសហគមន៍ទូលំទូលាយនេះ។ ឧបករណ៍គឺមានសម្រាប់ជួយក្នុងការវាយតម្លៃអំពី ការទាក់ទងនឹងការរីករាលដាលនៃជំងឺនៅ៖ [សន្លឹកកិច្ចការស៊ើបអង្កេតការប៉ះពាល់សម្រាប់ជំងឺ COVID-19 សម្រាប់វិស័យអប់រំ \(COVID-19 Exposure Investigation Worksheet for the Education Sector\)](#)។ សម្រាប់ជំនួយបច្ចេកទេសអំពីរបៀបវាយតម្លៃការទាក់ទងនឹងការរីករាលដាលនៃជំងឺ សូមទាក់ទង ACDC-Education@ph.lacounty.gov។
- បើសិនជាមិនមានការទាក់ទងនឹងការរីករាលដាលនៃជំងឺ អ្នកផ្តល់សេវា ECE បន្តជាមួយការគ្រប់គ្រង ការប៉ះពាល់ជាទម្លាប់។
- បើសិនជាមានការទាក់ទងនឹងការរីករាលដាលនៃជំងឺ អ្នកផ្តល់សេវា ECE ពង្រឹងសារដល់កុមារ ឪពុកម្តាយ/អ្នក ផ្តល់ការថែទាំ/អាណាព្យាបាល និងបុគ្គលិកអំពីការប្រុងប្រយ័ត្នដែលត្រូវធ្វើដើម្បីទប់ស្កាត់ការរីករាលដាលនៅទីកន្លែង ដោយរាប់បញ្ចូលទាំងការអន្តរាគមន៍ជាក់លាក់តាមទីតាំង។

ការគ្រប់គ្រងការប៉ះពាល់សម្រាប់ករណីជំងឺ COVID-19 ចាប់ពី 3 ករណីឡើងទៅនៅក្នុងរយៈពេល 14 ថ្ងៃ

□ ចាំបាច់៖ បើសិនជាអ្នកផ្តល់សេវា ECE កំណត់អត្តសញ្ញាណការឆ្លងជាចម្លែងនៃករណីដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ ចំនួន 3 ករណីឬច្រើនជាងនេះក្នុងចំណោមកុមារ និង/ឬបុគ្គលិកក្នុងរយៈពេល 14 ថ្ងៃ អ្នកផ្តល់សេវា ECE គួរអនុវត្តតាមជំហានដូចខាងក្រោម៖

- រាយការណ៍ពីចម្លែងជាបន្ទាន់ទៅកាន់ក្រុមការងារវិស័យអប់រំនៃផ្នែកគ្រប់គ្រងជំងឺឆ្លងស្រួចស្រាវ (ACDC) របស់ DPH ក្នុងរយៈពេល 1 ថ្ងៃនៃថ្ងៃធ្វើការតាមអ៊ីមែល៖ ACDC-Education@ph.lacounty.gov ឬទូរសព្ទទៅលេខ(888) 397-3993 or (213) 240-7821។
- បំពេញ បញ្ជីខ្សែសម្រាប់ករណី និងអ្នកប៉ះពាល់ ដែលមាននោះ៖ [បញ្ជីខ្សែករណី និងអ្នកប៉ះពាល់ជំងឺ COVID-19 សម្រាប់វិស័យអប់រំ \(COVID-19 Case and Contact Line List for the Educational Sector\)](#) និងដាក់ស្នើទៅ ACDC-Education@ph.lacounty.gov។ សម្រាប់ជំនួយបច្ចេកទេសអំពីរបៀបបំពេញបញ្ជីខ្សែនេះ ចូរទាក់ទង ACDC-Education@ph.lacounty.gov។
- ក្រុមការងារវិស័យអប់រំ ACDC នឹងពិនិត្យមើលបញ្ជីខ្សែសម្រាប់ករណី និងអ្នកប៉ះពាល់ (Line List for Cases and Contacts) ដើម្បីកំណត់ថាតើវាត្រូវតាមលក្ខណៈវិនិច្ឆ័យនៃការផ្ទះជំងឺឬក៏អត់។ ក្រុមការងារ ACDC នឹងទាក់ទងទៅអ្នកផ្តល់សេវា ECE ក្នុងរយៈពេល 1 ថ្ងៃនៃថ្ងៃធ្វើការដើម្បីណែនាំអំពីជំហានបន្ទាប់។
- បើសិនជាមិនត្រូវតាមលក្ខណៈវិនិច្ឆ័យនៃការផ្ទះជំងឺ អ្នកផ្តល់សេវា ECE បន្តជាមួយការគ្រប់គ្រងការប៉ះពាល់ជា ទម្លាប់។
- បើសិនជាត្រូវតាមលក្ខណៈវិនិច្ឆ័យនៃការផ្ទះជំងឺ សាខាគ្រប់គ្រងការផ្ទះជំងឺ (OMB) របស់ DPH ត្រូវបានដាក់ឱ្យដំណើរការ។
- អ្នកស៊ើបអង្កេតសុខភាពសាធារណៈពី OMB ត្រូវបានចាត់តាំងឱ្យសម្របសម្រួលជាមួយអ្នកផ្តល់សេវា ECE លើការគ្រប់គ្រងការផ្ទះជំងឺសម្រាប់រយៈពេលនៃការស៊ើបអង្កេតអំពីការផ្ទះជំងឺ។
- អ្នកទំនាក់ទំនងករណីជំងឺ COVID-19 នៃអ្នកផ្តល់សេវា ECE កងកម្លាំងអនុវត្តច្បាប់របស់សាលា នឹង ដាក់ស្នើព័ត៌មានដែលបានស្នើ រាប់បញ្ចូលទាំងបច្ចុប្បន្នភាពលើបញ្ជីខ្សែសម្រាប់ករណី និងអ្នកប៉ះពាល់ទៅកាន់ អ្នកស៊ើបអង្កេត OMB រហូតដល់ការផ្ទះជំងឺត្រូវបានដោះស្រាយ។

□ បានណែនាំ៖ មុនពេលរាយការណ៍អំពីចម្លែងទៅកាន់ក្រុមការងារវិស័យអប់រំ ACDC របស់ DPH អ្នកផ្តល់សេវា ECE នឹងធ្វើការវាយតម្លៃថាតើយ៉ាងតិចបំផុត 3 ករណីនៅក្នុងចម្លែងនេះមានការទាក់ទងនឹងការរីករាលដាល នៃជំងឺឬក៏អត់។ ឧបករណ៍គឺមានសម្រាប់ជួយក្នុងការវាយតម្លៃអំពីការទាក់ទងនឹងការរីករាលដាលនៃជំងឺនោះ សន្លឹកកិច្ចការស៊ើបអង្កេតការប៉ះពាល់សម្រាប់ជំងឺ COVID-19 សម្រាប់វិស័យអប់រំ (COVID-19 Exposure Investigation Worksheet for the Education Sector)។

លក្ខណៈវិនិច្ឆ័យនៃការផ្ទះជំងឺ COVID-19 សម្រាប់ទីកន្លែងថែទាំ និងអប់រំកុមារតូច

យ៉ាងតិចបំផុតករណីដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ចំនួន 3 ករណីនៅទីកន្លែង ECE ដែលមានរោគសញ្ញាឬមិនមានរោគសញ្ញា COVID-19 នៅក្នុងរយៈពេល 14 ថ្ងៃ នៅក្នុងក្រុម* មានសមាជិក ដែលមានការទាក់ទងនឹងការរីករាលដាល នៃជំងឺ មិននៅក្នុងផ្ទះរួមគ្នា និងមិនមានការប៉ះពាល់គ្នាជិតស្និទ្ធនៅខាងក្រៅបរិវេណនេះ។

*ក្រុមរាប់បញ្ចូលបុគ្គលដែលមានសមាជិកភាពទូទៅដូចគ្នា (ឧ. បន្ទប់រៀន ព្រឹត្តិការណ៍ ECE ឬសកម្មភាពក្រៅកម្មវិធីសិក្សា ECE ដូចគ្នា)។ ការទាក់ទងនឹងការរីករាលដាលនៃជំងឺ តម្រូវឱ្យមនុស្សឈឺមានវត្តមាននៅចំណុចណាមួយ នៅទីកន្លែងដូចគ្នាក្នុងពេលតែមួយខណៈពេលឆ្លង។

ឧបសម្ព័ន្ធ A: ជំហានដើម្បីគ្រប់គ្រងការប៉ះពាល់នឹងករណីជំងឺ COVID-19 នៅទីកន្លែង ECE មួយ

1 ករណី	<p>1) ចាំបាច់: អ្នកផ្តល់សេវា ECE ណែនាំឱ្យករណីអនុវត្តតាមការណែនាំអំពីការដាក់ឱ្យនៅដាច់ដោយឡែកនៅផ្ទះ។</p> <p>2) ចាំបាច់: អ្នកផ្តល់សេវា ECE ជម្រាបជូនដល់ករណីថា DPH នឹងទាក់ទងករណីដោយផ្ទាល់ ដើម្បីប្រមូលព័ត៌មានបន្ថែម និងចេញសេចក្តីបង្គាប់របស់មន្ត្រីសុខាភិបាលសម្រាប់ការដាក់ករណីឱ្យនៅដាច់ដោយឡែក។</p> <p>3) ចាំបាច់: អ្នកផ្តល់សេវា ECE ធ្វើការជាមួយករណីដើម្បីកំណត់អត្តសញ្ញាណអ្នកប៉ះពាល់នៅមជ្ឈមណ្ឌល ECE។</p> <p>4) ចាំបាច់: អ្នកផ្តល់សេវា ECE ជូនដំណឹង* ដល់អ្នកប៉ះពាល់នៅមជ្ឈមណ្ឌល ECE អំពីការប៉ះពាល់ និងណែនាំឱ្យពួកគេនៅដាច់ពីគេនៅផ្ទះ និងធ្វើតេស្តរកជំងឺ COVID-19។</p> <p>5) ចាំបាច់: អ្នកផ្តល់សេវា ECE ជម្រាបជូនដល់អ្នកប៉ះពាល់នៅមជ្ឈមណ្ឌល ECE ថា DPH នឹងធ្វើការតាមដានដើម្បីប្រមូលព័ត៌មានបន្ថែម និងចេញសេចក្តីបង្គាប់របស់មន្ត្រីសុខាភិបាលសម្រាប់ការនៅដាច់ពីគេ។</p> <p>6) ចាំបាច់: អ្នកផ្តល់សេវា ECE ដាក់ស្នើព័ត៌មានទំនាក់ទំនងសម្រាប់ករណីដែលបានបញ្ជាក់ និងអ្នកប៉ះពាល់នៅទីកន្លែងដោយប្រើ បញ្ជីខ្សែករណី និងអ្នកប៉ះពាល់នឹងជំងឺ COVID-19 សម្រាប់វិស័យអប់រំ (COVID-19 Case and Contact Line List for the Educational Sector) និងផ្ញើទៅ DPH នៅ ACDC-mailto:Education@ph.lacounty.gov ក្នុងកំឡុងពេល 1 ថ្ងៃនៃថ្ងៃធ្វើការ ។</p> <p>7) បានណែនាំ: អ្នកផ្តល់សេវា ECE ធ្វើការជូនដំណឹងទូទៅ* ដើម្បីជូនដំណឹងដល់សហគមន៍មជ្ឈមណ្ឌល ECE ទូលំទូលាយជាមុនអំពីការប៉ះពាល់នៅទីកន្លែង និងការប្រុងប្រយ័ត្នដែលកំពុងត្រូវបានអនុវត្តដើម្បីទប់ស្កាត់ការរីករាលដាល។</p> <p>* គំរូសម្រាប់ការជូនដំណឹងអំពីការប៉ះពាល់ និងការជូនដំណឹងទូទៅគឺមាននៅ: គំរូលិខិតជូនដំណឹងអំពីជំងឺ COVID-19 សម្រាប់ទីកន្លែងអប់រំ (COVID -19 Template Notification Letters for Education Settings)។</p>
2 ករណី	<p>1) ចាំបាច់: អនុវត្តតាមជំហានចាំបាច់សម្រាប់ករណីដែលបានបញ្ជាក់ចំនួន 1 ករណី។</p> <p>2) បានណែនាំ: បើសិនជាមាន 2 ករណីក្នុងរយៈពេល 14 ថ្ងៃពីគ្នា អ្នកផ្តល់សេវា ECE កំណត់ថា តើករណីទាំងនេះមានការទាក់ទងនឹងការរីករាលដាលនៃជំងឺ (epi) ឬក៏អត់។ សន្លឹកកិច្ចការស៊ើបអង្កេតការប៉ះពាល់សម្រាប់ជំងឺ COVID-19 សម្រាប់វិស័យអប់រំ (COVID-19 Exposure Investigation Worksheet for the Education Sector) មានឧបករណ៍ដើម្បីជួយវាយតម្លៃសម្រាប់ការមានការទាក់ទងនឹងការរីករាលដាលនៃជំងឺ។</p> <p>ប្រសិនបើមានការទាក់ទងនឹងការរីករាលដាលជំងឺកើតមាន: កន្លែង ECE នឹងអនុវត្តវិធានការណ៍គ្រប់គ្រងជំងឺឆ្លងបន្ថែមទៀត។</p>
3+ ករណី	<p>1) ចាំបាច់: បើសិនជាមានចម្លោះ 3 ករណី ឬច្រើនជាងនេះក្នុងរយៈពេល 14 ថ្ងៃពីគ្នា អ្នកផ្តល់សេវា ECE ជូនដំណឹង ជាបន្ទាន់ ដល់ DPH តាម: ACDC-Education@ph.lacounty.gov.</p> <p>2) បានណែនាំ: មុនពេលជូនដំណឹងដល់ DPH អំពីចម្លោះនេះ អ្នកផ្តល់សេវា ECE កំណត់ថា តើយ៉ាងតិចបំផុត 3 ករណីមានការទាក់ទងនឹងការរីករាលដាលនៃជំងឺ (epi links) ឬក៏អត់។</p> <p>ចាំបាច់: DPH ស្នើឱ្យអ្នកផ្តល់សេវា ECE បំពេញ បញ្ជីខ្សែករណី និងអ្នកប៉ះពាល់នឹងជំងឺ COVID-19 សម្រាប់វិស័យអប់រំ (COVID-19 Case and Contact Line List for the Educational Sector) ដើម្បីកំណត់ថា តើលក្ខណៈវិនិច្ឆ័យនៃការផ្ទុះជំងឺត្រូវបានបំពេញឬក៏អត់។ ប្រសិនបើលក្ខណៈវិនិច្ឆ័យនៃការផ្ទុះជំងឺត្រូវបានបំពេញតាមហើយនោះ សាខាការគ្រប់គ្រងការផ្ទុះជំងឺ DPH (OMB) នឹងត្រូវដាក់ឱ្យដំណើរការ ហើយអ្នកស៊ើបអង្កេត OMB មួយរូបនឹងទាក់ទងកន្លែង ECE ដើម្បីសម្របសម្រួលការស៊ើបអង្កេតការផ្ទុះជំងឺនេះ។</p> <p>3) ចាំបាច់: អ្នកផ្តល់សេវា ECE ផ្តល់ព័ត៌មានថ្មីៗដល់អ្នកស៊ើបអង្កេត OMB រហូតដល់ការផ្ទុះជំងឺត្រូវបានដោះស្រាយ ។</p>